



**អត្ថបទវិភាគខ្លី៖ ហេតុអ្វីបានជាគណបក្សនយោបាយតូចៗ ពិបាកទទួលបានអាសនៈនៅក្នុងរដ្ឋសភា?
ខែសីហា ឆ្នាំ២០១៧**

មានហេតុផលជាច្រើន ដែលធ្វើឱ្យគណបក្សនយោបាយតូចៗ ពិបាកទទួលបានអាសនៈនៅក្នុងរដ្ឋសភានៅកម្ពុជា។ អត្ថបទនេះធ្វើការពិភាក្សាពីកត្តា ដែលទំនងជារួមចំណែកដល់ការមិនអាចទទួលបានអាសនៈនេះ ដោយមើលទៅលើរូបមន្តបែងចែកអាសនៈ និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុងដំណើរការបោះឆ្នោត នៅកម្ពុជាកន្លងមក។

សាវតា

ដូចបណ្តាប្រទេសមួយចំនួនរួមមាន ប្រទេសហ្វ្រង់ស៊ុយអែត និងហូឡង់ ការបោះឆ្នោតនៅកម្ពុជាអនុវត្តតាមប្រព័ន្ធសមាមាត្រ។ គោលការណ៍នៃប្រព័ន្ធសមាមាត្រ គឺអាសនៈរបស់គណបក្សនយោបាយមួយត្រូវតែសមាមាត្រទៅនឹងសន្លឹកឆ្នោត ដែលគណបក្សនោះទទួលបាននៅក្នុងមណ្ឌលបោះឆ្នោត។ នៅក្រោមប្រព័ន្ធសមាមាត្រសំឡេងឆ្នោតសរុបដែលគណបក្សនយោបាយទាំងអស់ទទួលបាន គឺកម្រនឹងត្រូវបែងចែកឱ្យគត់ទៅនឹងចំនួនអាសនៈដែលមានណាស់ នៅពេលដែលអាសនៈត្រូវបានបែងចែកដោយផ្អែកលើមូលដ្ឋានសមាមាត្រ។ ដូច្នេះហើយសំឡេងឆ្នោតដែលនៅសល់ ចាំបាច់ត្រូវបែងចែកតាមរូបមន្តផ្សេងៗដូចជា៖ “មធ្យមភាគខ្ពស់បំផុត” (d’Hondt) “sainte-lagué” ឬ រូបមន្ត “សំណល់ធំបំផុត”។ⁱ សេចក្តីសន្និដ្ឋាន និងភាពជាប់ពាក់ព័ន្ធដែលអាចមាននៃរូបមន្តទាំងនេះចំពោះបរិបទប្រទេសកម្ពុជានឹងត្រូវពិភាក្សាក្នុងអត្ថបទខ្លីនេះ។

ចាប់តាំងពីឆ្នាំ ១៩៩៣ មកប្រទេសកម្ពុជាបានអនុវត្តរូបមន្តពីរផ្សេងគ្នា ក្នុងការបែងចែកអាសនៈសម្រាប់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ រូបមន្ត “សំណល់ធំបំផុត” ត្រូវបានអនុម័តនៅក្នុងច្បាប់បោះឆ្នោតរបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជាឆ្នាំ ១៩៩២។ⁱⁱ រូបមន្តនេះត្រូវបានអនុវត្តតែម្តងគត់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ១៩៩៣ ដែលរូបមន្តនេះផ្តល់អាសនៈដែលនៅសល់ ឱ្យគណបក្សនយោបាយណា ដែលមានសំណល់សំឡេងឆ្នោតធំជាងគេបំផុត។ⁱⁱⁱ រូបមន្ត “សំណល់ធំបំផុត” ត្រូវបានគេមើលឃើញជាទូទៅថា ជារូបមន្តដែលបែងចែកអាសនៈសម្រាប់គណបក្សនយោបាយដោយស្មើភាព ហើយអាចអនុញ្ញាតឱ្យគណបក្សនយោបាយតូចៗទទួលបានអាសនៈដែលនៅសល់បន្ទាប់ពីកូតា។

សម្រាប់សំណួរទាក់ទងអត្ថបទខ្លីសូមទាក់ទង កញ្ញា អេង សុខា អ្នកស្រាវជ្រាវរបស់វេទិកាអនាគត តាមទូរស័ព្ទ០១៧ ៤១ ៩០ ០៨ ឬ sokhaaeng@gmail.com ឬ លោក អ៊ុំ វីរៈ ប្រធានវេទិកាអនាគត តាម អ៊ីម៉ែល ouvirak@gmail.com

រូបមន្តបែងចែកអាសនៈថ្មី "មធ្យមភាគខ្ពស់បំផុត" ឬ "d'Hondt method" ត្រូវបានអនុម័តនៅក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៧ ហើយរូបមន្តនេះនៅតែត្រូវបានប្រើរហូតដល់សព្វថ្ងៃ។ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ១៩៩៧ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ដំបូងបំផុត និងបានកំណត់កាលបរិច្ឆេទការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទីពីរនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ ។ ច.ប.ត.រ ឆ្នាំ១៩៩៧ មិនត្រឹមតែបានបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)^{vi} ប៉ុណ្ណោះទេ ថែមទាំងបានអនុម័តរូបមន្តបែងចែកអាសនៈថ្មី "មធ្យមភាគខ្ពស់បំផុត" ផងដែរ។ ច.ប.ត.រ ឆ្នាំ១៩៩៧មិនបានផ្តល់ សេចក្តីលម្អិតអំពីរូបមន្តបែងចែកអាសនៈថ្មីនេះទេ គ្រាន់តែចែងនៅក្នុងមាត្រា១១៨ ថា "ការបែងចែកអាសនៈដែល នៅសល់នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ត្រូវអនុវត្តតាមវិធីបែងចែកដោយយកមធ្យមភាគធំជាងគេ"^{vii} នៅក្នុង ការអនុវត្តជាក់ស្តែងចំពោះរូបមន្តនេះ អាសនៈត្រូវបានបែងចែកសម្រាប់គណបក្សនយោបាយ ដោយការគណនា អាសនៈតាមកូតាជាមុនសិន បន្ទាប់មកប្រសិនបើមានអាសនៈនៅសល់បន្ទាប់ពីកូតា ត្រូវអនុវត្តតាមរូបមន្តមធ្យម ភាគខ្ពស់បំផុត (រូបមន្តនេះនឹងត្រូវពន្យល់លម្អិតនៅក្នុងផ្នែកបន្ទាប់)។

ឯកសារដែលអាចរកបាននៅក្នុងការសិក្សានេះ មិនបានផ្តល់ការពន្យល់ច្បាស់លាស់អំពីមូលហេតុដែលរូប មន្តបែងចែកអាសនៈថ្មីនេះត្រូវបានអនុម័តដោយរដ្ឋសភានោះទេ។ ទោះជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ដែរថា នៅពេលដែលរូបមន្ត "មធ្យមភាគខ្ពស់បំផុត" ត្រូវបានអនុម័តក្នុងច្បាប់នៅក្នុង ច.ប.ត.រ ឆ្នាំ ១៩៩៧ មិនមានគណ បក្សនយោបាយណាមួយធ្វើការជំទាស់ជាសាធារណៈនោះទេ^{viii} បើទោះបីជារូបមន្តនេះផ្តល់លទ្ធភាពឲ្យគណបក្ស នយោបាយធំៗ (ឧ.គណបក្សប្រជាជនកម្ពុជា) ទទួលបានអាសនៈបន្ថែមក៏ដោយ បើប្រៀបធៀបទៅនឹងរូបមន្ត "សំណល់ធំបំផុត" ដែលបានអនុវត្តកន្លងមក។^{ix} បើដូច្នោះ ហេតុអ្វីបានជារូបមន្ត "មធ្យមភាគខ្ពស់បំផុត" ក្លាយជា ប្រធានបទនៃការជំទាស់របស់គណបក្សប្រឆាំងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភាឆ្នាំ ១៩៩៨? យោងតាមលោក Jeffrey Gallup "គ.ជ.ប និងអ្នកជំនាញរបស់ខ្លួនមានកំហុសដោយសរសេររូបមន្ត "កូតា" ជំនួសឱ្យរូបមន្ត "មធ្យម ភាគខ្ពស់បំផុត" ក្នុងសេចក្តីព្រាងនៃនីតិវិធីសម្រាប់ការបោះឆ្នោត... ក្រោយមក គ.ជ.ប.បានរកឃើញកំហុសរបស់ ខ្លួន ហើយក៏បានកែបញ្ជូលរូបមន្ត "មធ្យមភាគខ្ពស់បំផុត" ទៅក្នុងនីតិវិធីសម្រាប់ការបោះឆ្នោតផ្លូវការដែលបាន ចេញផ្សាយចុងក្រោយរបស់ខ្លួនវិញ"^x ជាលទ្ធផល គណបក្សនយោបាយផ្សេងៗ និងអង្គការមិនមែនរដ្ឋាភិបាលជា ច្រើនបានប្រើរូបមន្តកូតា ហើយ គ. ជ.ប ប្រើរូបមន្ត "មធ្យមភាគខ្ពស់បំផុត" ដើម្បីគណនាលទ្ធផលនៃការបោះឆ្នោត ក្នុងឆ្នាំ ១៩៩៨ ។ លទ្ធផលដែលបានមកពីរូបមន្តកូតាធ្វើឱ្យគណបក្សប្រជាជន ទទួលបានចំនួនអាសនៈតិចជាង បើប្រៀបធៀបទៅនឹងរូបមន្ត "មធ្យមភាគខ្ពស់បំផុត" ដែលនេះជាមូលហេតុធ្វើឲ្យគណបក្សប្រឆាំងបានអះអាងថា រូបមន្តកូតាត្រូវបានគេនិយមប្រើ ហើយគួរតែត្រូវបានអនុវត្តនៅកម្ពុជា។^x ទោះជាយ៉ាងណាក៏ដោយរូបមន្ត "មធ្យម ភាគខ្ពស់បំផុត" និង "កូតា" មានគុណវិបត្តិរៀងៗខ្លួន។

សម្រាប់គោលបំណងនៃអត្ថបទខ្លីនេះយើងផ្ដោតការពិភាក្សាសំខាន់លើរូបមន្តពីរ ដែលកម្ពុជាបានអនុវត្ត កន្លងមក៖ រូបមន្តសំណល់ធំបំផុត (រូបមន្តឆ្នាំ ១៩៩៣) និង មធ្យមភាគខ្ពស់បំផុត (រូបមន្តថ្មី)។

តើរូបមន្តទាំងពីរនេះត្រូវគណនាដោយរបៀបណា?

ឧទាហរណ៍ ខេត្តមួយមានគណបក្សនយោបាយចំនួន ៣ ចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ រួមមាន គណបក្ស ក ខ និង គ ។ ខេត្តនេះមានអាសនៈសរុប ៥ និងមានចំនួនសន្លឹកឆ្នោតបានការសរុប ១០០.០០០ សំឡេង។ ក្នុងនោះ គណបក្ស ក ទទួលបាន ៦០.០០០ សំឡេង និង គណបក្ស ខ ទទួលបាន ២៨.០០០ សំឡេង និង គណបក្ស គ ទទួលបាន ១២.០០០ សំឡេង។ ដើម្បីយល់ពីរបៀបដែលរូបមន្តទាំងពីរ ត្រូវបានគណនា សូមមើលតារាងខាងក្រោម។

រូបមន្តសំណល់ធំបំផុត (រូបមន្តឆ្នាំ ១៩៩៣)

ច្បាប់បោះឆ្នោតរបស់អង្គការសហប្រជាជាតិសម្រាប់កម្ពុជាឆ្នាំ ១៩៩២ (មាត្រា៧៩) បានចែងថាដើម្បី គណនាអាសនៈសម្រាប់គណបក្សនយោបាយ ត្រូវអនុវត្តតាមវិធានមួយចំនួនដូចខាងក្រោម៖

- (១) គណនាកូតាក្នុងមួយអាសនៈ (កូតា) ដោយយកចំនួនសន្លឹកឆ្នោតបានការសរុប ដែលគណបក្ស ទាំងអស់ទទួលបាននៅក្នុងមណ្ឌល រាជានី/ខេត្ត ចែកនឹងចំនួនអាសនៈសរុបនៅក្នុងរាជានី/ខេត្ត នោះ។
- (២) កំណត់ចំនួនអាសនៈសម្រាប់គណបក្សនយោបាយ ដោយយកចំនួនសន្លឹកឆ្នោតបានការ ដែលគណ បក្សមួយទទួលបាន ចែកនឹងកូតា។
- (៣) ប្រសិនបើមានអាសនៈនៅសល់ បន្ទាប់ពីជំហានទី (២) អាសនៈដែលនៅសល់ត្រូវបែងចែកបន្តឲ្យ គណបក្សណាដែលមានសំណល់សន្លឹកឆ្នោតធំជាងគេបំផុត។

គណបក្ស	សន្លឹកឆ្នោត បានការ	កូតា (១)	អាសនៈ: តាមកូតា (២)	សំណល់ សន្លឹកឆ្នោត	អាសនៈ:តាមសំណល់ ធំបំផុត(៣)	អាសនៈ: សរុប
ក	៦០.០០០	២០.០០០	៣	០	០	៣
ខ	២៨.០០០		១	៨០០០	០	១
គ	១២.០០០		០	១២០០០	១	១
សរុប	១០០.០០០		៤			៥

ចំណាំ៖ ដោយសារតែគណបក្សមួយត្រូវការសំឡេងឆ្នោតចំនួន ២០.០០០ ដើម្បីទទួលបានអាសនៈមួយ ដូច្នេះក្រោយពីកំណត់អាសនៈតាម កូតា គណបក្ស ក មានសំណល់សន្លឹកឆ្នោត ០ សន្លឹក គណបក្ស ខ នៅសល់ ៨០០០ សន្លឹក និងគណបក្ស គ មាន ១២.០០០ ព្រោះ ចំនួននេះមិនគ្រប់នឹងចំនួនកូតានៅជំហានដំបូង។ ឧទាហរណ៍នេះអាចរកបាននៅក្នុងអត្ថបទរបស់លោក Gallagher Michael (1991) “Comparing Proportional Representation Electoral Systems: Quotas, Thresholds, Paradoxes and Majorities”.

មានតែគណបក្ស ក និង ខ ដែលអាចទទួលបានអាសនៈតាមកូតានៅជំហានដំបូង ដែលគណបក្ស ក ទទួលបាន ៣ អាសនៈ និង ខ ទទួលបាន ១ អាសនៈ។ ទោះជាយ៉ាងនេះក្តី មានអាសនៈ ១ ដែលនៅសល់ត្រូវបែងចែកបន្ត។ ដោយមើលទៅលើសំណល់ធំបំផុតបន្ទាប់ពីការកំណត់អាសនៈតាមកូតា គណបក្ស គ មានសំណល់សន្លឹកឆ្នោតច្រើនជាងគេបំផុត (១២០០០) ដូច្នេះ ១ អាសនៈដែលនៅសល់ត្រូវបែងចែកទៅគណបក្ស គ។

មធ្យមភាគខ្ពស់បំផុត (រូបមន្តថ្មី)

រូបមន្តនេះត្រូវបានចែងនៅក្នុងមាត្រា ១៣៥ នៃច្បាប់ ច.ប.ត.រ ឆ្នាំ២០១៥។ ពីរជំហានដំបូង ក្នុងការកំណត់អាសនៈសម្រាប់គណបក្សនយោបាយមួយនៅក្នុងរាជធានី/ខេត្ត គឺត្រូវបានគណនាដូចគ្នាទៅនឹងរូបមន្ត ឆ្នាំ ១៩៩៣ (ខាងលើ)។ ទោះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តរូបមន្តថ្មី ប្រសិនបើមានអាសនៈនៅសល់ គេនឹងបន្តបែងចែកតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចការគណនាខាងក្រោម៖

មធ្យមភាគខ្ពស់បំផុត (ម_ឆ) = សន្លឹកឆ្នោតបានការដែលគណបក្សនយោបាយទទួលបាន (ស_ច) ÷ ចំនួនអាសនៈដែលបានបែងចែកឲ្យគណបក្សនយោបាយមួយក្នុងជំហានទី(២) (អ_ទ) +1 ឬ ម_ឆ = ស_ច ÷ (អ_ទ +1)

គណបក្ស	សន្លឹកឆ្នោតបានការ	កូតា (១)	អាសនៈតាមកូតា (២)	មធ្យមភាគខ្ពស់បំផុត (ម _ឆ)	អាសនៈតាម (ម _ឆ)	អាសនៈសរុប
ក	៦០.០០០	២០០០០	៣	៦០០០០/(៣+១) = ១៥០០០	១	៤
ខ	២៨.០០០		១	២៨០០០/(១+១) = ១៤០០០	០	១
គ	១២.០០០		០	១២០០០/(០+១) = ១២០០០	០	០
សរុប	១០០.០០០			៤		

ដោយប្រើរូបមន្ត “មធ្យមភាគខ្ពស់បំផុត” អាសនៈដែលនៅសល់ត្រូវបាន បែងចែកឲ្យ គណបក្ស ក ព្រោះ ក មានមធ្យមភាគខ្ពស់ជាងគេបំផុត ១៥.០០០ ធៀបនឹង ខ និង គ ។ រូបមន្តនេះផ្តល់លទ្ធភាពឲ្យគណបក្សធំៗ ទទួលបានអាសនៈបន្ថែមទៀតបន្ទាប់ពីកូតា បើទោះបីជាគណបក្សនោះមិនមានសន្លឹកឆ្នោតនៅសល់បន្ទាប់ពីការកំណត់អាសនៈតាមកូតាក៏ដោយ។ ជាលទ្ធផលគណបក្ស ក ទទួលបាន ៤ អាសនៈហើយ ខ ទទួលបាន ១ អាសនៈ និង គ មិនទទួលបានអ្វីទាំងអស់។

តើយើងអាចរៀនអ្វីខ្លះពីឧទាហរណ៍នៃការអនុវត្តរូបមន្តទាំងនេះ?

រូបមន្តឆ្នាំ១៩៩៣ ផ្តល់ឱកាសដល់គណបក្សនយោបាយតូចៗ អាចទទួលបានអាសនៈនៅក្នុងរដ្ឋសភា ហើយរូបមន្តនេះអាចជំរុញឲ្យមានការបែងចែកអាសនៈដោយស្មើភាព សម្រាប់គណបក្សនយោបាយ ដោយការបែងចែកអាសនៈនៅសល់បន្ទាប់ពីកំណត់អាសនៈតាមកូតា ទៅគណបក្សណាដែលមានសំណល់សន្លឹកឆ្នោតច្រើនបំផុត។ ប្រសិនបើយើងបានអនុវត្តរូបមន្តឆ្នាំ១៩៩៣ ដើម្បីគណនាលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ នោះគណបក្សហ្វ៊ុន

ស៊ិនប៊ិចអាចទទួលបាន ៥ អាសនៈនៅក្នុងរដ្ឋសភា ព្រោះគណបក្សនេះមានចំនួនសន្លឹកឆ្នោតនៅសល់ (ឬសន្លឹកឆ្នោតមិនទាន់បានបែងចែក) ធំជាងគេនៅក្នុងមណ្ឌលបោះឆ្នោត ៥ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ និងសៀមរាប។ គណបក្សប្រជាជនកម្ពុជានឹងទទួលបាន ៦៦ អាសនៈ រីឯ ៥២ អាសនៈទៀតនឹងបានទៅគណបក្សសង្គ្រោះជាតិ។

ផ្ទុយមកវិញរូបមន្តថ្មី “មធ្យមភាគខ្ពស់បំផុត” បានកំហិតឱកាសសម្រាប់គណបក្សតូចៗក្នុងការទទួលបានអាសនៈដែលនៅសល់បន្ទាប់ពីកំណត់អាសនៈតាមកូតា ព្រោះរូបមន្តនេះអនុគ្រោះដល់គណបក្សដែលទទួលបានសន្លឹកឆ្នោតច្រើនឲ្យបន្តទទួលបានអាសនៈបន្ទាប់ពីកូតា បើទោះបីជាគណបក្សនោះ មានចំនួនសន្លឹកឆ្នោតនៅសល់តិចជាងគណបក្សតូចៗក៏ដោយ។ ដូចនៅក្នុងឧទាហរណ៍ខាងលើ ក្នុងតារាងទីមួយ គណបក្ស ក មានមិនមានសន្លឹកឆ្នោតនៅសល់បន្ទាប់ពីកំណត់អាសនៈតាមកូតា ប៉ុន្តែគណបក្សនេះនៅតែទទួលបានអាសនៈនៅសល់ចុងក្រោយដោយសារតែមធ្យមភាគខ្ពស់បំផុត។ នៅឆ្នាំ ២០១៣ លទ្ធផលនៃការអនុវត្តរូបមន្តមធ្យមភាគខ្ពស់បំផុតគឺគណបក្សប្រជាជនទទួលបាន ៦៨ អាសនៈ គណបក្សសង្គ្រោះជាតិទទួលបាន ៥៥ និងគណបក្សហ៊្វិនស៊ិនប៊ិចមិនទទួលបានអាសនៈសូម្បីតែមួយ។

តើត្រូវធ្វើបែបណាដើម្បីធានាថាការចែកអាសនៈមានលក្ខណៈស្មើភាព?

ដើម្បីធានាឱ្យមានការបែងចែកអាសនៈដោយស្មើភាពសម្រាប់គណបក្សនយោបាយនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រូបមន្តបែងចែកអាសនៈឆ្នាំ១៩៩៣ (សំណល់ធំបំផុត) គួរត្រូវបានពិចារណាយកមកអនុវត្តម្តងទៀតនៅកម្ពុជា ព្រោះរូបមន្តនេះអនុញ្ញាតឱ្យគណបក្សនយោបាយតូចៗទទួលបានអាសនៈបន្ទាប់ពីកូតាដូច្នោះកម្ពុជាអាចមានគណបក្សនយោបាយច្រើនជាងពីរនៅក្នុងរដ្ឋសភា។ ជាងនេះទៀត រូបមន្តនេះអាចឆ្លុះបញ្ចាំងពីតម្លៃនៃសមភាពនៃសន្លឹកឆ្នោតដែលអាចបង្ហាញតាមរយៈចំនួនអាសនៈ។ គួរកត់សម្គាល់ផងដែរថា រូបមន្តមិនមែនជាកត្តាតែមួយគត់ ដែលសម្រេចចំនួនអាសនៈដែលគណបក្សនយោបាយមួយត្រូវទទួលបាននោះទេ ប៉ុន្តែចំនួនសំឡេងឆ្នោតដែលបោះឱ្យគណបក្សនយោបាយនីមួយៗ និងទំហំនៃមណ្ឌលបោះឆ្នោត (រាជធានី/ខេត្ត) ដែលមានទំនាក់ទំនងនឹងចំនួនអាសនៈនៅក្នុងរដ្ឋសភា ក៏មានសារៈសំខាន់ខ្លាំងផងដែរ។

ឧបសម្ព័ន្ធ១៖ ប្រៀបធៀបការបែងចែកអាសនៈសម្រាប់គណបក្សនយោបាយ ដោយប្រើលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ ២០១៣¹

ខេត្ត	អាសនៈ	អាសនៈដែលទទួលបានដោយគណបក្សនយោបាយ ដោយប្រើប្រាស់មន្ត្រី ១៩៩៣			អាសនៈដែលទទួលបានដោយគណបក្សនយោបាយប្រើប្រាស់មន្ត្រីនៅក្នុងច.ប.ត.វ (អនុវត្តពីឆ្នាំ១៩៩៨ ដល់បច្ចុប្បន្ន)		
		FUN	CPP	CNRP	FUN	CPP	CNRP
បន្ទាយមានជ័យ	៦	១	៤	១	០	៤	២
បាត់ដំបង	៨	១	៤	៣	០	៥	៣
កំពង់ចាម	១៨	១	៨	៩	០	៨	១០
កំពង់ឆ្នាំង	៤	០	២	២	០	២	២
កំពង់ស្ពឺ	៦	០	៣	៣	០	៣	៣
កំពង់ធំ	៦	១	៣	២	០	៣	៣
កំពត	៦	០	៣	៣	០	៣	៣
កណ្តាល	១១	០	៥	៦	០	៥	៦
កោះកុង	១	០	១	០	០	១	០
ក្រចេះ	៣	០	២	១	០	២	១
មណ្ឌលគិរី	១	០	១	០	០	១	០
ភ្នំពេញ	១២	០	៥	៧	០	៥	៧
ព្រះវិហារ	១	០	១	០	០	១	០
ព្រៃវែង	១១	០	៥	៦	០	៥	៦
ពោធិ៍សាត់	៤	០	៣	១	០	៣	១
តនៈគិរី	១	០	១	០	០	១	០
សៀមរាប	៦	១	៣	២	០	៤	២
ព្រះសីហនុ	១	០	១	០	០	១	០
ស្ទឹងត្រែង	១	០	១	០	០	១	០
ស្វាយរៀង	៥	០	៣	២	០	៣	២
តាកែវ	៨	០	៤	៤	០	៤	៤
កែប	១	០	១	០	០	១	០
ប៉ៃលិន	១	០	១	០	០	១	០
ឧត្តរមានជ័យ	១	០	១	០	០	១	០
សរុប	១២៣	៥	៦៦	៥២	០	៦៨	៥៥

¹ សម្រាប់គោលបំណងនៃលំហាត់នេះវេទិកាអនាគតបានជ្រើសរើសតែគណបក្សនយោបាយចំនួនបី ដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេក្នុងការបោះឆ្នោតឆ្នាំ២០១៣។ ជាថ្មីម្តងទៀតកុំភ្លេចខ្លួនខេត្ត/រាជធានីត្រូវបានកំណត់ដោយការបែកសន្លឹកឆ្នោតបានការសរុបដែលគណបក្សនយោបាយទាំងអស់ទទួលបាននៅក្នុងខេត្ត/រាជធានី នឹងចំនួនអាសនៈក្នុងខេត្ត/រាជធានីនោះ។ ទិន្នន័យលទ្ធផលនៃការបោះឆ្នោត ២០១៣ បានមកពី លទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០១៣ ដែលចេញផ្សាយដោយគ.ជ.ប។

-
- ⁱ Norris Pippa (១៩៩៧) “ការជ្រើសរើសប្រព័ន្ធបោះឆ្នោត៖ ប្រព័ន្ធសមាមាត្រ សំឡេងភាគច្រើន និងប្រព័ន្ធចម្រុះ” សាកលវិទ្យាល័យហារវើដ
 - ⁱⁱ Gallagher Michael (១៩៩១) “ភាពសមមាត្រ ភាពមិនសមមាត្រ និងប្រព័ន្ធបោះឆ្នោត” *ការសិក្សាអំពីការបោះឆ្នោត*។ ទំព័រ៣៣
 - ⁱⁱⁱ Jeffrey Gallup (២០០២) “ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា៖ ឱកាសសម្រាប់កំណែទម្រង់”។ នយោបាយនៃការបោះឆ្នោតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។
 - ^{iv} Norris Pippa (១៩៩៧) “ការជ្រើសរើសប្រព័ន្ធបោះឆ្នោត៖ ប្រព័ន្ធសមាមាត្រ សំឡេងភាគច្រើន និងប្រព័ន្ធចម្រុះ”សាកលវិទ្យាល័យហារវើដ
 - ^v មាត្រា ១៣៥ នៃ ច.ប.ត.រ (២០១៥) “ការបែងចែកអាសនៈរាជធានី ខេត្តត្រូវធ្វើឡើងតាមរូបមន្តមធ្យមភាគខ្ពស់បំផុតដោយផ្អែកលើចំនួន អាសនៈក្នុងរាជធានី ខេត្ត និងលទ្ធផលនៃការបោះឆ្នោតក្នុងរាជធានីខេត្ត..”
 - ^{vi} គ.ជ.ប ប្រវត្តិ គ.ជ.ប ។ មាននៅ www.neceselect.org.kh/khmer/content/2. ប្រឹក្សានៅថ្ងៃទី១២ កក្កដា ២០១៧។
 - ^{vii} កម្ពុជា៖ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ១៩៩៧, មាត្រា១១៨. ២៦ ធ្នូ ១៩៩៧។ មាននៅ www.refworld.org/docid/3ae6b5448.html ប្រឹក្សានៅថ្ងៃទី១២ កក្កដា ២០១៧។
 - ^{viii} Jeffrey Gallup (២០០២) “ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា៖ ឱកាសសម្រាប់កំណែទម្រង់”។ នយោបាយនៃការបោះឆ្នោតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។
 - ^{ix} Gallagher Michael. ប្រៀបធៀបប្រព័ន្ធបោះឆ្នោតសមាមាត្រ៖ កូតា, កម្រិតទាបប្រឆាំងបំផុត, មតិផ្ទុយពីមតិធម្មតា និងសំឡេងភាគច្រើន។ នាយកដ្ឋានវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យដុបលីន។
 - ^x Jeffrey Gallup (២០០២) “ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា៖ ឱកាសសម្រាប់កំណែទម្រង់”។ នយោបាយនៃការបោះឆ្នោតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត ។ ទំព័រ៥៨។